

ប្រភពប្រាក់ចំណូលសម្រាប់កុមារ	
ប្រភពប្រាក់ចំណូលរបស់កុមារ	ឧទាហរណ៍
- ប្រាក់ចំណូលពីការងារ	- កុមារមានការងារពេញម៉ោង ឬការងារក្រៅម៉ោងជាទៀងទាត់ដែលទទួលបានប្រាក់បៀវត្ស ឬ ប្រាក់ឈ្នួល
- របបសន្តិសុខសង្គម - ប្រាក់ទូទាត់សម្រាប់ពិការភាព - អត្ថប្រយោជន៍សម្រាប់អ្នកនៅរស់	- កុមារពិការភ្នែក ឬ ពិការ - ឱពុក/ម្តាយ ជាជនពិការ ចូលនិវត្តន៍ ឬ ស្លាប់ និងកូនរបស់ពួកគេ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម
- ប្រាក់ចំណូលពីបុគ្គលក្រៅគ្រួសារ	- ចិត្តកំភ្លឺ ឬ សមាជិកគ្រួសារពន្លាតជាជម្ងឺគ្រោះថ្នាក់សម្រាប់ចំណាយឱ្យកូន
- ប្រាក់ចំណូលពីប្រភពផ្សេងៗ	- កុមារទទួលបានប្រាក់ចំណូលជាទៀងទាត់ពីមូលនិធិរដ្ឋបាលនិងសាធារណៈ ក្តីនិងកងរដ្ឋបាលសំណងប្រព័ន្ធផ្តាំ ឬ មូលនិធិមរតក

ប្រភពប្រាក់ចំណូលសម្រាប់មនុស្សពេញវ័យ		
ប្រាក់ចំណូលពីការងារ	ជំនួយសាធារណៈ/អាហារកិច្ច/ការទ្រទ្រង់កុមារ	សោធន៍និវត្តន៍/ប្រាក់ចូលនិវត្តន៍/ប្រាក់ចំណូលផ្សេងៗទាំងអស់
- ប្រាក់បៀវត្ស ប្រាក់ឈ្នួល បុព្វលាភជាសាច់ប្រាក់ - ប្រាក់ចំណូលពីការរកស៊ីផ្ទាល់ខ្លួន (កសិដ្ឋាន ឬ អាជីវកម្ម) បើសិនអ្នកស្ថិតក្នុងក្រុមយោធាអាមេរិក ៖ - ប្រាក់ឈ្នួលគោល និងបុព្វលាភជាសាច់ប្រាក់ (មិនត្រូវបានរាប់បញ្ចូលក្នុងប្រាក់យោធន៍ FSSA ឬ ប្រាក់ឧបត្ថម្ភលំនៅឋានឯកជននោះទេ) - ប្រាក់ឧបត្ថម្ភសម្រាប់លំនៅឋានក្រៅបន្ទាយ អាហារ និងសម្លៀកបំពាក់	- អត្ថប្រយោជន៍សម្រាប់និកម្មភាព - សំណងបុគ្គលិក - ប្រាក់ចំណូលសន្តិសុខបន្ថែម (SSI) - ជំនួយជាសាច់ប្រាក់ពីរដ្ឋ ឬ រដ្ឋាបាលមូលដ្ឋាន - ការទូទាត់អាហារកិច្ច - ការទូទាត់ការទ្រទ្រង់កុមារ - អត្ថប្រយោជន៍អតីតយុទ្ធជន - អត្ថប្រយោជន៍សម្រាប់កុប្បកម្ម	- របបសន្តិសុខសង្គម (រួមមានអត្ថប្រយោជន៍សម្រាប់ការចូលនិវត្តន៍របស់កម្មករផ្លូវដែក និងអត្ថប្រយោជន៍សម្រាប់អ្នកជំងឺស្វិតខ្មៅ) - សោធន៍និវត្តន៍ឯកជន ឬ អត្ថប្រយោជន៍ពិការភាព - ប្រាក់ចំណូលជាទៀងទាត់ពីអចលនទ្រព្យ ឬ មូលនិធិមរតក - ប្រាក់សំណងប្រព័ន្ធផ្តាំ - ប្រាក់ចំណូលពីការវិនិយោគ - ការប្រាក់ដែលទទួលបាន - ប្រាក់ចំណូលពីការជួល - ការទូទាត់ជាសាច់ប្រាក់ទៀងទាត់ពីគ្រួសារខាងក្រៅ

តាមការជ្រើសរើស

អត្តសញ្ញាណជាតិពិន្ទុ និងជាតិសាសន៍របស់កុមារ

យើងត្រូវបានតម្រូវឱ្យសួរព័ត៌មានអំពីជាតិសាសន៍ និងជាតិពិន្ទុរបស់កុមារ។ ព័ត៌មាននេះមានសារៈសំខាន់ណាស់ និងជួយធានាថា យើងកំពុងបម្រើសហគមន៍យ៉ាងពេញលេញ។ ដើម្បីឆ្លើយតបនឹងផ្នែកនេះ អ្នកអាចជ្រើសរើសបាន និងមិនប៉ះពាល់ដល់សិទ្ធិរបស់កុមារក្នុងការទទួលបានអាហារមិនគិតថ្លៃ និងបញ្ចុះតម្លៃឡើយ។

ជាតិពិន្ទុ (ត្រូវមួយ) ៖ ☐ អេស្ប៉ាញ ឬ ឡាតាំង ☐ មិនមែនអេស្ប៉ាញ ឬ ឡាតាំង

ជាតិសាសន៍ (ត្រូវមួយ ឬ ច្រើន) ៖ ☐ ឥណ្ឌាអាមេរិក ឬ ជនជាតិដើមអាឡាស្កា ☐ អាស៊ី ☐ ជនជាតិស្បែកខ្មៅ ឬ អាមេរិកអាហ្វ្រិក ☐ ជនជាតិដើមកោះហាវៃ ឬ អ្នករស់នៅលើកោះនៃមហាសមុទ្រប៉ាស៊ីហ្វិក ☐ ជនជាតិស្បែកស

ច្បាប់ជាតិស្តីពីអាហារថ្ងៃត្រង់ **Richard B. Russel** តម្រូវឱ្យមានព័ត៌មាននៅលើពាក្យស្នើសុំ។ អ្នកមិនចាំបាច់ផ្តល់ព័ត៌មានក៏បានដែរ ប៉ុន្តែបើសិនអ្នកមិនផ្តល់ព័ត៌មាន យើងមិនអាចឯកភាពឱ្យកូនរបស់អ្នកទទួលបានអាហារមិនគិតថ្លៃ ឬ បញ្ចុះតម្លៃនោះទេ។ អ្នកត្រូវបញ្ចូលលេខប្អូនខ្លួនចុងក្រោយនៃលេខរបបសន្តិសុខសង្គមនៃសមាជិកគ្រួសារជាមនុស្សពេញវ័យដែលចុះហត្ថលេខាលើពាក្យស្នើសុំនេះ។ លេខប្អូនខ្លួនចុងក្រោយនៃលេខរបបសន្តិសុខសង្គម មិនតម្រូវនោះទេនៅពេលអ្នកដាក់ពាក្យស្នើសុំតាងនាមឱ្យកូនចិញ្ចឹម ឬ អ្នកប្រាប់លេខករណីនៃកម្មវិធីជំនួយអាហារបំប៉នបន្ថែម (SNAP) កម្មវិធីជំនួយបណ្តោះអាសន្នសម្រាប់គ្រួសារខ្វះខាត (TANF) ឬ កម្មវិធីចែកអាហារលើដីបម្រុងសម្រាប់ជនជាតិឥណ្ឌា (FDPIR) ឬ អត្តសញ្ញាណ FDPIR ផ្សេងទៀត សម្រាប់កូនរបស់អ្នក ឬ នៅពេលអ្នកបង្ហាញថាសមាជិកគ្រួសារជាមនុស្សពេញវ័យដែលចុះហត្ថលេខាលើពាក្យស្នើសុំ មិនមានលេខរបបសន្តិសុខសង្គម។ យើងនឹងប្រើព័ត៌មានរបស់អ្នកដើម្បីកំណត់ថា តើកូនរបស់អ្នកមានសិទ្ធិទទួលបានអាហារមិនគិតថ្លៃ ឬ បញ្ចុះតម្លៃ ឬអត់ និងសម្រាប់ផ្នែករដ្ឋបាល ក៏ដូចជាការអនុវត្តកម្មវិធីអាហារពេលព្រឹក និងអាហារថ្ងៃត្រង់។ យើងអាចចែករំលែកព័ត៌មានទាក់ទងនឹងសិទ្ធិរបស់អ្នកជាមួយកម្មវិធីអប់រំ កម្មវិធីសុខាភិបាល និងកម្មវិធីអាហារបំប៉នដើម្បីជួយពួកគេរាយការណ៍ ផ្តល់មូលនិធិ ឬ កំណត់អត្ថប្រយោជន៍នានា សម្រាប់កម្មវិធីរបស់ខ្លួន សវនករសម្រាប់ត្រួតពិនិត្យឡើងវិញ និងមន្ត្រីអនុវត្តច្បាប់ដើម្បីជួយពួកគេពិនិត្យមើលលើការល្មើសវិធាននៃកម្មវិធី។

យោងតាមច្បាប់ស្តីពីសិទ្ធិប្រជាជនរបស់សហព័ន្ធ និងក្រសួងកសិកម្មរបស់អាមេរិក (USDA) បទ ហ្សេញត្តិស្តីពីសិទ្ធិប្រជាពលរដ្ឋ និងគោលនយោបាយនានា USDA ទីភ្នាក់ងាររបស់ខ្លួន ការិយាល័យ និងបុគ្គលិក និងស្ថាប័ន ដែលចូលរួមក្នុង ឬ គ្រប់គ្រងកម្មវិធី USDA ត្រូវបានហាមឃាត់មិនឱ្យមានការរើសអើងប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ សញ្ជាតិដើម ភេទ ពិការភាព អាយុ ឬ ការស្និបន្ទាស ឬ ការសងសឹក សម្រាប់សកម្មភាពសិទ្ធិប្រជាជនមុន នៅក្នុងកម្មវិធី ឬ សកម្មភាពរបស់ USDA ឬ ដែលទទួលបានមូលនិធិពី USDA។

ជនពិការដែលត្រូវការមធ្យោបាយទំនាក់ទំនងផ្សេងសម្រាប់ព័ត៌មាននៃកម្មវិធីនេះ (ឧ. អក្សរសម្រាប់មនុស្សពិការភ្នែក ការបោះពុម្ពអក្សរធំៗ ខ្សែអាត់សំឡេង ភាសាសញ្ញា/ការរៀបចំការបកស្រាយអាមេរិក ។ល។) គួរតែទាក់ទងទីភ្នាក់ងារ (រដ្ឋ ឬ មូលដ្ឋាន) ដែលផ្តល់អត្ថប្រយោជន៍ទាំងនេះ។ មនុស្ស ផ្លូវ ពិបាកស្តាប់ ឬ ពិបាកនិយាយ អាចទាក់ទង USDA តាមរយៈសេរីបញ្ជូនបន្តរបស់សហព័ន្ធតាមរយៈទូរសព្ទលេខ (800) 877-8339។ លើសពីនេះ ព័ត៌មាននៃកម្មវិធីអាចរកបានជាភាសាជាច្រើនក្រៅពីភាសាអង់គ្លេស។

ដើម្បីដាក់ពាក្យបណ្តឹងនៃការរើសអើងរបស់កម្មវិធីនេះ សូមបំពេញទម្រង់ពាក្យបណ្តឹងនៃការរើសអើងរបស់កម្មវិធី (AD-3027) ដែលអាចរកបាននៅលើគេហទំព័រ៖ http://www.ascr.usda.gov/complaint_filing_cust.html និងនៅការិយាល័យ USDA ឬ សរសេរលិខិតផ្ញើទៅកាន់អោយដ្ឋានរបស់ USDA ដែលមានផ្តល់នូវព័ត៌មានទាំងអស់ដៃស្នើនៅក្នុងទម្រង់ (866) 632-9992

សំបុត្រ ៖ ក្រសួងកសិកម្មសហរដ្ឋអាមេរិក
ការិយាល័យជំនួយការលេខាធិការសម្រាប់សិទ្ធិប្រជាពលរដ្ឋ
1400 Independence Avenue, SW
Washington, D.C. 20250-9410
ទូរសារ ៖ (202) 690-7442; ឬ
អ៊ីមែល ៖ program.intake@usda.gov.
ស្ថាប័ននេះ ផ្តល់នូវឱកាសស្នើភាព។

សូមកុំបំពេញ

សម្រាប់ការប្រើរបស់សាលាតែប៉ុណ្ណោះ

Annual Income Conversion: Weekly x 52, Every 2 Weeks x 26, Twice a Month x 24 Monthly x 12

How often?

Total Income

Household size

Weekly

Bi-Weekly

2x Month

Monthly

Categorical Eligibility

Determining Official's Signature

Date

Confirming Official's Signature

Date

Verifying Official's Signature

Date